




 ធនាគារ ភ្នំពេញ ពាណិជ្ជ



របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
២០០៨

ទស្សនវិជ្ជារបស់ធនាគារភ្នំពេញណាណិជ្ជ

ធនាគារបង្កើតអនាគតត្រចះត្រចង់នៅកម្ពុជា

- ការទទួលបាននូវការពេញចិត្តខ្ពស់ពីអតិថិជន
- ការធ្វើឱ្យតម្លៃស្លាកយីហោប្រសើរឡើង
- ការបង្កើនប្រសិទ្ធិភាព



ទស្សនវិស័យ និងគោលដៅស្នូល

ធនាគារដែលបង្កើតអនាគតត្រចះត្រចង់នៅកម្ពុជា តាមរយៈហិរញ្ញវត្ថុ និងទំនុកចិត្តឈានមុខគេ

គោលដៅស្នូល

- ១. ក្លាយជាធនាគារមួយក្នុងចំណោមធនាគារដ៏ល្អបំផុតនៅប្រទេសកម្ពុជា
- ២. ក្លាយជាធនាគារអាស៊ានស្នូល តាមរយៈការពង្រីកប្រតិបត្តិការ IB របស់ខ្លួន

យុទ្ធសាស្ត្រ

បង្កើតប្រព័ន្ធ
ហិរញ្ញវត្ថុទូទៅ






ពង្រីកដោយ
ខ្លួនឯង



ពង្រីកប្រតិបត្តិ
ការធនាគារវិនិយោគ



លើកស្ទួយការ
វិនិយោគក្នុងផ្សារមូលបត្រ





ធនាគារភ្នំពេញពាណិជ្ជ

ធនាគារដែលបង្កើតអនាគតត្រចះត្រចង់នៃកម្ពុជា

PPCB

មាតិកា

អរិយធម៌អង្គរ ចម្លងអរិយធម៌ពីជំនាន់មួយទៅជំនាន់មួយ ៦

សក្តានុពលសេដ្ឋកិច្ចវិនិយោគទុន ៨

សារពីប្រធានក្រុមប្រឹក្សាភិបាល ១១

សេចក្តីផ្តើមនៃធនាគារភ្នំពេញពាណិជ្ជ ១២

ហត្ថលេខារបស់ធនាគារភ្នំពេញពាណិជ្ជ ១៣

សេចក្តីផ្តើមនៃ HSB ១៤

សេចក្តីណែនាំរបស់ SBI Holdings ១៧

របាយការណ៍ហិរញ្ញវត្ថុ ១៨






ប្រពៃណីវប្បធម៌

ខ្មែរ

អរិយធម៌អង្គរ
ចម្លងអរិយធម៌ពីជំនាន់មួយទៅជំនាន់មួយ

អង្គរស៊ីវិលយបូបនីយកម្ម



ការបន្តនូវភាពស៊ីវិលយពីជំនាន់មួយ
ទៅជំនាន់មួយ

ប្រទេសកម្ពុជាគឺជាទឹកដីដែលពោរពេញទៅដោយស្នាមញញឹមដ៏ស្រស់ប្រិយប្រិយនៃប្រជាជនស្នូតត្រង់ និង ស្លាកស្នាមអរិយធម៌អង្គរ ដ៏អស្ចារ្យរបស់ប្រទេសនេះ ដែលបន្តរហូតមកអស់រយៈពេលរាប់ពាន់ឆ្នាំ និងជាទឹកដីដែលមានបឹងទន្លេសាប និងទន្លេមេគង្គដ៏មហិមា។ មុខមាត់របស់ប្រទេសកម្ពុជាបានងើបឡើងវិញ ដោយបានបំបាត់ចោលស្នាមអនុស្សាវរីយ៍នៃរបបខ្មែរក្រហម ដើម្បីផ្តោតទៅលើកេរដំណែល វប្បធម៌ដ៏អស្ចារ្យនៃប្រាសាទអង្គរវត្ត។ ប្រទេសកម្ពុជាដែលជា ទិសដៅទេសចរណ៍ដ៏សំខាន់មួយសំរាប់ភ្ញៀវទេសចរណ៍នានាមកពីទូទាំង ពិភពលោក ក៏ដូចជានៅអាស៊ីផងដែរ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាភ្ញៀវទេសចរណ៍ដែលកំពុងតែមានចំនួនច្រើនឡើង ថែមទាំងបានទាក់ទាញវិនិយោគទុនធំៗនៅក្នុងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន។ ចូរគិតដល់រលកថ្មីនៃប្រទេសកម្ពុជាដែលទើបផ្តើមថ្មី។

សក្តានុពលសេដ្ឋកិច្ច
វិនិយោគទុន



វិទ្យាសាស្ត្របរិយវត្ថុ




សក្តានុពលសេដ្ឋកិច្ច
វិនិយោគទុន



សក្តានុពលសេដ្ឋកិច្ច

ការវិនិយោគ



ប្រទេសកម្ពុជាបានក្លាយជាស្នូលនៃអាស៊ីអាគ្នេយ៍ជាមួយនឹងធនធានមនុស្ស និងធនធានសម្ភារៈដែលមានគុណភាពខ្ពស់របស់ប្រទេសនេះ។ ប្រទេសនេះបានទទួលអាសនៈមួយនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានឈានទៅរកសេដ្ឋកិច្ចបើកចំហមួយដោយនាំមកនូវតម្រូវការអភិវឌ្ឍន៍ច្រើនឡើង។ ដូច្នេះហើយបានជាគេរំពឹងថា ប្រទេសកម្ពុជានឹងទាក់ទាញវិនិយោគធំៗពីបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ។ គេប៉ាន់ស្មានថា ទ្រព្យសកម្មចរន្តនៃឧស្សាហកម្មធនាគារនៅក្នុងប្រទេសកម្ពុជាមានចំនួនប្រហែលមួយលានប្រាំបីសែនលាន KRW និងធនាគារដ៏ធំបំផុត របស់ប្រទេសនេះលើកឡើងតែអំពីទំហំនៃសាខាធនាគារតូចៗ ប៉ុណ្ណោះនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម១០ភាគរយ គេរំពឹងថា ប្រទេសកម្ពុជា នឹងមានសក្តានុពលរីកចំរើននាពេលអនាគតដែលស្មើនឹងសក្តានុពលរីកចំរើននៃប្រទេសចិន ដោយសារតែការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រតិបត្តិរបស់ខ្លួន។



សារពីប្រធានក្រុមប្រឹក្សាភិបាល



ខ្ញុំសូមសម្តែងការកោតសរសើរដ៏ស្មោះស្ម័គ្រអស់ពីចិត្តចំពោះអតិថិជន ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនជាទីរាប់អាន។ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រជាអនេកចំពោះការគាំទ្រពីធនាគារជាតិនៃកម្ពុជាក្នុងការបង្កើតឧស្សាហកម្មធនាគារនៅកម្ពុជា។

ការរីកចម្រើននៃសេដ្ឋកិច្ចនៅកម្ពុជា មានសភាពខ្លាំងក្លាក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ដំណើរលូតលាស់សេដ្ឋកិច្ចនៅកម្ពុជាបានកើនឡើងជាមធ្យម១០ភាគរយរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ។ ម៉្យាងទៀតដំណើរលូតលាស់នេះបានប្រណាំងប្រជែងជាមួយគ្រប់ធនាគារ និងប្រជាជនកម្ពុជាទាំងអស់ដោយសារតែវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងអំឡុងឆ្នាំ២០០៨។ ទោះបីយ៉ាងនោះក្តី ធនាគារនេះបានព្យាយាមធានាឱ្យបាននូវការទទួលស្គាល់នូវការពេញចិត្តនិងកំណើនប្រសិទ្ធភាពខ្ពស់របស់អតិថិជននៅក្នុងដំណើរការធនាគារកាលពីឆ្នាំទៅ។

ការអនុវត្តន៍របស់យើងក្នុងអំឡុងឆ្នាំ២០០៨បានកត់ត្រាទុកនូវការខិតខំបង្កើនទឹកប្រាក់ចំនួន ៥១៦.៩៣៤ ដុល្លារសហរដ្ឋអាមេរិក ដោយសារតែការកក់ទុកនូវចំណាយមុនប្រតិបត្តិការជាធនាគារដែលទើបបង្កើតថ្មីកាលពីថ្ងៃទី១១ កញ្ញា ២០០៨។ ប៉ុន្តែយើងរំពឹងថា នឹងទទួលបានប្រាក់ចំណេញសុទ្ធនៅពាក់កណ្តាលឆ្នាំ២០០៩។ ដូច្នេះធនាគារជឿជាក់យ៉ាងមុតមាំថា យើងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ពីដំណើរការអាជីវកម្មអំឡុងឆ្នាំ២០០៩។

ជាការពិតណាស់ទីផ្សារ ធនាគារនៅកម្ពុជានឹងកាន់តែមានការប្រកួតប្រជែងនាពេលអនាគតខណៈពេលដែលធនាគារបរទេសកំពុងមកធ្វើអាជីវកម្មកាន់តែច្រើននៅកម្ពុជា។ ប៉ុន្តែធនាគារនេះព្យាយាមពង្រីកមូលដ្ឋានអតិថិជន និងបង្កើតផលប៉ុន្តែប្រាក់កម្ចីឱ្យបានច្រើនថែមទៀតនៅក្នុងទីផ្សារ ធនាគារដែលមានលក្ខណៈប្រកួតប្រជែងដើម្បីពង្រឹងសកម្មភាពអាជីវកម្មរបស់យើងនិងរក្សាអនុភាពកំណើនធនាគារក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់។

ចុងបញ្ចប់នេះខ្ញុំសូមបញ្ជាក់ច្បាស់ថា ឆ្នាំនេះនឹងចាប់ផ្តើមសករាជ្យថ្មីនៅក្នុងប្រវត្តិសាស្ត្រនៃធនាគារ។ យើងសន្យាថា នឹងរួមចំណែកក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជា ដូចកាលពីឆ្នាំកន្លងមកនេះ។ គ្រប់បុគ្គលនិងអ្នកគ្រប់គ្រងទាំងអស់ក៏ត្រូវបន្តអនុវត្តតាមប្រាថ្នា “ការបង្កើតអនាគតត្រចះត្រចង់នៅប្រទេសកម្ពុជា”។ ដូច្នេះធនាគារនឹងបង្ហាញទំនុកចិត្តចំពោះអតិថិជនតាមរយៈសេវាកម្មធនាគារឈានមុខគេនិងទំនុកចិត្ត។


Kim Yang Jin
ប្រធាន និងនាយកប្រតិបត្តិ

សេចក្តីផ្តើមនៃ ធនាគារភ្នំពេញពាណិជ្ជ

ធនាគារសន្សំប្រាក់ស្វីស ហ៊ីយ៉ាន់ដាយ (Hyundai) ជាធនាគារសន្សំប្រាក់លេខ១នៃឧស្សាហកម្មដែលទាក់ទាញវិនិយោគទុនពីសាធារណៈ SoftBank នៃប្រទេសជប៉ុន ជាក្រុមវិនិយោគដ៏ល្បីល្បាញជាងគេបំផុតនៅលើពិភពលោក បានចូលរួមជាមួយ SBI Korea Holdings ដើម្បីបង្កើតធនាគារនៅប្រទេសកម្ពុជាដែលមានអនុភាពបច្ចេកទេសហិរញ្ញវត្ថុឈានមុខគេក្នុងគោលបំណងដើម្បីប្រែក្លាយជាធនាគារបរទេសទីមួយនៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជាគឺជាទីកន្លែងដែលមានកាលានុវត្តភាពទៅនឹងអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ១០ភាគរយ បន្ទាប់ពីប្រទេសចិន និងវៀតណាម។ ធនាគារភ្នំពេញពាណិជ្ជកម្ពុជាគ្រោងនឹងកំណត់ទីតាំងដោយខ្លួនឯងជាដៃគូដើម្បីសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។

ព័ត៌មាន	
កាលបរិច្ឆេទបង្កើត	ខែកញ្ញា ២០០៨
ដើមទុន	១៥.០០០.០០០ ដុល្លារសហរដ្ឋអាមេរិក
ម្ចាស់ហ៊ុន	លោក Kwang-Jin Kim និងអ្នកផ្សេងទៀត ប្រទេសកូរ៉េ: ៥៧ភាគរយ SBI Holdings Inc, Japan: ៤០ភាគរយ សាធារណៈកម្មសេវាកម្មព័ត៌មានឥណទាន Mirae ប្រទេសកូរ៉េ: ៣ភាគរយ
ចំនួននិយោជិត	២៤នាក់ គិតមកដល់ថ្ងៃទី៣១ ធ្នូ ២០០៨
នាយកប្រតិបត្តិ និងប្រធាន	Kim Yang Jin
ការិយាល័យកណ្តាល	ផ្ទះលេខ៧៦៧-៧៦៩ មហាវិថីមុនីវង្ស សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា




ធនាគារភ្នំពេញពាណិជ្ជ

ប្រាក់បញ្ញើ - គណនីចរន្ត - គណនីសន្សំ - ប្រាក់បញ្ញើមានកាលកំណត់ - ប្រាក់បញ្ញើផ្សេងៗ	ប្រាក់កម្ចី - ឯកត្តជន - សាធារណៈ - ឥណទានបញ្ចាំ	ពាណិជ្ជកម្មអាស្រ័យកម្រៃ - សេវាផ្ទេរប្រាក់ក្នុងប្រទេស និងជាអន្តរជាតិ - លិខិតឥណទាន - ការពិគ្រោះយោបល់ (អចលនទ្រព្យ IPO) - ការចេញសញ្ញាប័ណ្ណ	ធនាគារសាធារណៈ - ការអោយខ្ចីប្រាក់ប្រចាំប្រចាំប្រចាំប្រចាំ - ឥណទានសំរាប់រោងចក្រ - លិខិតឥណទាននិងការធានា
--	--	--	---

ហត្ថពលិករបស់ ធនាគារភ្នំពេញពាណិជ្ជ

បណ្តាក្រុមអ្នកមានវិជ្ជាជីវៈដ៏ពូកែបំផុតបានបង្ហាញនូវបទពិសោធន៍គ្រប់គ្រងនិង សមិទ្ធផលហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះរបស់ពួកគេនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលមិនអាចបន្ថយការយកចិត្តទុកដាក់នៅពេលណាមួយនោះទេ... ធនាគារភ្នំពេញពាណិជ្ជ ដែលបានក្លាយជាទីស្នាក់ការនៃតំបន់ហិរញ្ញវត្ថុផ្នែកលើកម្លាំងយុទ្ធសាស្ត្រវិទ្យាសាស្ត្រ រូបិយវត្ថុពិភពលោករបស់ខ្លួន និងគោលនយោបាយគ្រប់គ្រងសីលធម៌ នឹងបង្កើតបាននូវការចាប់បដិសន្ធិថ្មីនៅក្នុងវិស័យហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

ការរៀបចំ



ក្រុមប្រឹក្សាភិបាល



Kim Yang Jin នាយកប្រតិបត្តិក្រុមហ៊ុន

កំរិតវប្បធម៌
- អនុបណ្ឌិតវិទ្យាសាស្ត្រអចលនទ្រព្យនៃសាកលវិទ្យាល័យ Konkuk ក្រុងសេអ៊ូលប្រទេសកូរ៉េ

បទពិសោធន៍ការងារ

- ធនាគារកុកមីន
- អ្នកស្រាវជ្រាវនៃសាខាក្រុងញូវយ៉ក
- អ្នកគ្រប់គ្រងទូទៅនៃផ្នែកវិភាគឥណទាន - ប្រធានផ្នែកធនាគារសាជីវកម្ម "KB Real Estate TrustCompany"
- នាយករងប្រតិបត្តិ



Lee Yong Man នាយករងប្រតិបត្តិ

កំរិតវប្បធម៌
- អនុបណ្ឌិតសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Yonsei ក្រុងសេអ៊ូល ប្រទេសកូរ៉េ
- បរិញ្ញបត្រច្បាប់ពាណិជ្ជកម្មនៃសាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន

បទពិសោធន៍ការងារ

- អ្នកគ្រប់គ្រង Banque Paribas សាខាក្រុងសេអ៊ូល ប្រទេសកូរ៉េ
- ប្រធានតំណាងធនាគារអារ៉ាប់ ក្រុងហុងកុង



Yoshimi Takahashi អភិបាល

កំរិតវប្បធម៌
- បរិញ្ញបត្រច្បាប់ពាណិជ្ជកម្មនៃសាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន

បទពិសោធន៍ការងារ

នាយកប្រតិបត្តិ SBI Korea Holdings Co., Ltd

សេចក្តីផ្តើមនៃ HSB

ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាក់ស្តែង ធនាគារសន្សំប្រាក់ស្វីសហ៊ីយ៉ាន់ដាយ (Hyundai) បានក្លាយជាវិទ្យាស្ថានហិរញ្ញវត្ថុនាំមុខគេ ដោយសារតែប្រព័ន្ធវិនិយោគបែបវិទ្យាសាស្ត្រប្លែកពីគេរបស់ធនាគារនេះដែលត្រូវបានអនុវត្ត ដោយផ្អែកទៅលើទិន្នន័យវិនិយោគជាក់ស្តែងនិងយុទ្ធសាស្ត្រថ្លៃប្រឌិតដោយយកចិត្តទុកដាក់។ ធនាគារសន្សំប្រាក់ស្វីសហ៊ីយ៉ាន់ដាយ បង្ហាញនូវគំនិតផ្តួចផ្តើមដោយព្យាករណ៍ទុកត្រៀមផ្លាស់ប្តូរ និងឆ្លើយតបសកម្មទៅនឹងបរិស្ថានហិរញ្ញវត្ថុ ដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ធនាគារសន្សំប្រាក់ស្វីសហ៊ីយ៉ាន់ដាយ បានក្លាយជាក្រុមហិរញ្ញវត្ថុទូទៅដោយទទួលបានប្រាក់ចំណេញខ្ពស់ពីផលិតផលហិរញ្ញវត្ថុផ្សេងៗគ្នា។

ព័ត៌មាន


ការបរិច្ចេកបង្កើត	ខែតុលា ១៩៧១
ម្ចាស់ហ៊ុន	Kwang-Jin Kim ៥៥ភាគរយ Kwang-Jae Lee ២៤ភាគរយ SBI Korea Holdings ១០ភាគរយ Hidy Investment Co., Ltd. ៦ភាគរយ និងអ្នកផ្សេងទៀត ៥ភាគរយ
ចំនួននិយោជិត	៧០០ នាក់
ប្រធាន	Yoo Moon-Chul
ការិយាល័យកណ្តាល	ផ្ទះលេខ៧៨-៦ Cheongdam, Gangnam-gu, Seoul



ទស្សនវិស័យនៃ ធនាគារភ្នំពេញពាណិជ្ជ

ធនាគារសន្សំប្រាក់ស្វ៊ីសហ៊ីយ៉ាន់ដាយគឺជាធនាគារសន្សំប្រាក់ទីមួយនៅក្នុងប្រទេសកូរ៉េដែលទាក់ទាញវិនិយោគិនពី Mercer International នៃប្រទេសស្វ៊ីសដែលបានចុះបញ្ជីនៅក្នុង NASDAQ នៃសហរដ្ឋអាមេរិក និង EASDAQ នៃសហភាពអឺរ៉ុប និងធនាគារ SolfBank របស់ប្រទេសជប៉ុន ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនវិនិយោគដ៏ល្បីល្បាញជាងគេបំផុតនៅលើពិភពលោក។ ធនាគារសន្សំប្រាក់ស្វ៊ីសហ៊ីយ៉ាន់ដាយព្យាករណ៍អំពីការផ្លាស់ប្តូរមុនពេលប្រកួតប្រជែង ផ្អែកលើទិន្នន័យ និងលទ្ធភាពជាក់ស្តែង។ លើសពីនេះទៅទៀតប្រព័ន្ធធនាគារវិទ្យាសាស្ត្ររបស់ធនាគារនេះបាននាំឱ្យធនាគារសន្សំប្រាក់ស្វ៊ីសហ៊ីយ៉ាន់ដាយក្លាយជាធនាគារសន្សំប្រាក់លេខមួយដោយនាំទៅរកបរិស្ថានហិរញ្ញវត្ថុថ្មី។

ទស្សនវិស័យ



គោលដៅនិងយុទ្ធសាស្ត្រគ្រប់គ្រង





ក្រុមហ៊ុនមេ SBI ជាអ្នកនាំយកមកនូវយុទ្ធសាស្ត្រថ្មីក្នុងការធ្វើពាណិជ្ជកម្មដើម្បីទទួលបាននូវជោគជ័យក្នុងទីផ្សារហិរញ្ញវត្ថុ

SBI


សេចក្តីណែនាំរបស់ SBI Holdings

ការវិវឌ្ឍន៍នៃប្រព័ន្ធអ៊ីនធឺណិតត្រូវបានបង្កើតឡើងដោយបើកបើកបរិញ្ញាបត្រ ដែលទទួលបានពីការបន្តបន្ទាប់ នៃបទប្បញ្ញត្តិ និងគំនិតច្នៃប្រឌិតបច្ចេកវិទ្យាព័ត៌មានដ៏ឆាប់រហ័ស (បច្ចេកវិទ្យាព័ត៌មាន)។ SBI Holdings គឺជាពាណិជ្ជកម្មដែលមានបំណងផ្តល់សេវាកម្មច្រកចេញចូលតែមួយ តុមួយ និងពីមួយទៅមួយដែលរ៉ាប់រងលើសេវាកម្មហិរញ្ញវត្ថុទាំងអស់តាមរយៈប្រព័ន្ធអ៊ីនធឺណិត។

ព័ត៌មាន

កាលបរិច្ឆេទបង្កើត	ថ្ងៃទី០៨ កក្កដា ១៩៩៩
ដើមទុនបង់ចូល	៥៥០.៤៧៧.០០០ ដុល្លារសហរដ្ឋអាមេរិក
ចំនួននិយោជិត	២.៦៦៦នាក់ (ត្រូវបានពង្រឹង)/២០៦ (គ្មានការពង្រឹង)
នាយកប្រតិបត្តិក្រុមហ៊ុន	Yoshitaka Kitao
អាសយដ្ឋាន	១-៦-១ រ៉ូប៉ុងជិ, មីណាតូ, គុ, ទីក្រុងតូក្យូ ប្រទេសជប៉ុន

ទស្សនវិស័យ



ទស្សនវិស័យរបស់ SBI Holdings (បង្កើតឡើងនៅខែ មេសា ២០០៨)

- បង្កើនប្រាក់ចំណូលប្រតិបត្តិដល់ទៅ ១០០ពាន់លាន JPY ក្នុងរយៈពេល៥ឆ្នាំ (ឆ្នាំបញ្ចប់នៅ ខែមិនា ឆ្នាំ២០១៣)
- ពង្រីកការគ្រប់គ្រងអចលនទ្រព្យ និងជំនួញយុទ្ធសាស្ត្រនិងធនាគារកិច្ចវិនិយោគដល់ទៅ២/៣ នៃចំណូលប្រតិបត្តិ នៅត្រឹមខែមិនា ២០១៣ ដោយ មានអាជីវកម្មទាំងអស់ផ្សេងទៀតមានចំនួន១/៣ដែលនៅសល់
- ផ្លាស់ប្តូរ SBI Holdings ឱ្យទៅជាអង្គការពិភពលោក ដែលរកប្រាក់ចំណូលប្រតិបត្តិបានពាក់កណ្តាលនៅក្រៅប្រទេសជប៉ុន នៅឆ្នាំបញ្ចប់នៅត្រឹមខែមិនា ២០១៣។



របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករឯករាជ្យ

សំរាប់ការិយបរិច្ឆេទពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

១- របាយការណ៍របស់ក្រុមប្រឹក្សាភិបាល ១៩

២- របាយការណ៍របស់សវនករឯករាជ្យ ២៤

៣- តារាងតុល្យការ ២៦

៤- របាយការណ៍លទ្ធផល ២៧

៥- របាយការណ៍បំរែបំរួលមូលនិធិម្ចាស់ហ៊ុន ២៨

៦- របាយការណ៍ចលនាសាច់ប្រាក់ ២៩

៧- កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ ៣០

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

បណ្តាគណៈនាយក មានក្តីសោមនស្សរីករាយធ្វើការដាក់ជូនពិនិត្យនូវរបាយការណ៍របស់គណៈនាយក និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារភ្នំពេញពាណិជ្ជ ហៅកាត់ថា (ធនាគារ) ដែលបានធ្វើសវនកម្មរួចសំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាព អាជីវកម្មធនាគារ និងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀត។

ធនាគារបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មទាំងនេះ នៅក្នុងកំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ មានដូចខាងក្រោម៖

	ដុល្លារអាមេរិក
ប្រាក់ខាតមុនដកពន្ធ	515,209
ពន្ធលើប្រាក់ចំណូល	1,725
ប្រាក់ខាតសុទ្ធសំរាប់ការិយបរិច្ឆេទ	516,934

ភាគលាភ

គ្មានការប្រកាស ឬបែងចែកភាគលាភ ហើយគណៈនាយកមិនបានស្នើឱ្យមានការបង់ភាគលាភ សំរាប់ការិយបរិច្ឆេទដែលត្រូវត្រួតពិនិត្យនេះទេ ។

ផើមទុន

ភាគហ៊ុនរបស់ធនាគារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ត្រូវបានចុះបញ្ជី និងបានបែងចែកនៅក្នុងការិយបរិច្ឆេទដែលត្រូវត្រួតពិនិត្យនេះ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (បន្ត)

ទុនបំរុង និងសិទ្ធិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបំរុង និងសិទ្ធិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង គណៈនាយកបានចាត់វិធានការណ៍ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបបំបាត់ចោល ឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសិទ្ធិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើងហើយ គណៈនាយកមានការជឿជាក់ថា រាល់ឥណទាន និងបុរេប្រទាន ដែលបានដឹងថាមិនអាចទារបានត្រូវបានលុបបំបាត់ចោល ហើយសិទ្ធិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើងសំរាប់ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ។

នាថ្ងៃចេញរបាយការណ៍នេះ គណៈនាយកពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសិទ្ធិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានចំនួនមិនគ្រប់គ្រាន់រហូតដល់កំរិតសារវន្តណាមួយនោះទេ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង គណៈនាយកបានចាត់វិធានការណ៍ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្តក្រៅពីបំណុលដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលមានតម្លៃមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចលក់បានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះ គណៈនាយកពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ គណៈនាយកពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (បន្ត)

បំណុលយថាភាព និងទ្រព្យអកម្មផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន:

ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ

(ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

តាមមតិរបស់គណៈនាយក ពុំមានបំណុលយថា ភាពឬទ្រព្យអកម្មផ្សេងៗទៀតរបស់ធនាគារដែល ត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងកំឡុងពេល១២ខែបន្ទាប់ពីថ្ងៃបញ្ចប់នៃការិយបរិច្ឆេទ ដែលនឹងធ្វើឱ្យ មានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែល បានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ គណៈនាយកនៃធនាគារពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបាន រំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឱ្យមានតួលេខ នៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រការមិនប្រក្រតី

តាមមតិយោបល់របស់គណៈនាយកលទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទនេះ មិនមានផលប៉ះពាល់ជាសារវន្តណាមួយដល់ចំណាត់ថ្នាក់ សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែល មានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

គណៈនាយកក៏មានយោបល់ផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញ របាយការណ៍នេះពុំមានចំណាត់ថ្នាក់ សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជា សារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុង ការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (បន្ត)

គណៈនាយក

គណៈនាយកដែលបានបម្រើការចាប់តាំងពីថ្ងៃចុះបញ្ជីការអាជីវកម្មមាន៖

Mr. Kim Yang Jin (តែងតាំងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៩)

Mr. Leem Chae-il (លាលែងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៩)

Mr. Yoshimi Takahashi

Mr. Lee Yong Man

ចំណែកហ៊ុនរបស់គណៈនាយក

ពុំមានគណៈនាយកណាម្នាក់កាន់កាប់ ឬមានការទាក់ទិនផ្ទាល់នៅក្នុងភាគហ៊ុនរបស់ធនាគារនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់គណៈនាយក

នៅក្នុងនិងចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារជាគូភាគីមួយក្នុងគោលបំណងជួយដល់គណៈនាយករបស់ធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដោយមធ្យោបាយនៃការទិញយកភាគហ៊ុន ឬលិខិតណែនាំពីធនាគារ ឬពីក្រុមហ៊ុនដទៃទៀតទេ។

នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានគណៈនាយករបស់ធនាគារណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងចំនួនបរិលាភសរុបទទួលបានដោយគណៈនាយក ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយជាមួយនឹងក្រុមហ៊ុន ដែលគណៈនាយកនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលគណៈនាយកនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុសំខាន់មួយនោះទេលើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់គណៈនាយកលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ និងនូវលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម បំរែបំរួលមូលនិធិម្ចាស់ហ៊ុន និងស្ថានភាពចលនាសាច់ប្រាក់សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨។ នៅក្នុងការរៀបចំ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (បន្ត)

របាយការណ៍ហិរញ្ញវត្ថុនេះក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

ក) អនុវត្តនូវគោលនយោបាយគណនេយ្យ ដែលសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយបន្ទាប់ពីនោះធ្វើការអនុវត្តន៍ឱ្យបានជាប់លាប់។

ខ) គោរពទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹង ការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិតនិងត្រឹមត្រូវ គឺត្រូវធ្វើការកំណត់បង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គ) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់និងប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធិភាព។

ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មលុះត្រាតែមានករណីមិនសមរម្យក្នុងការសន្មត់ថាធនាគារនឹងមិនបន្តធ្វើប្រតិបត្តិការអាជីវកម្មនាពេលអនាគតដែលគិតទុកជាមុននឹង

ង) ត្រួតពិនិត្យ និងគ្រប់គ្រងធនាគារឱ្យមានប្រសិទ្ធិភាពលើរាល់សេចក្តីសំរេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធនាគារអះអាងថា បានអនុវត្តនូវរាល់តម្រូវការដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសំរេចរបស់ក្រុមប្រឹក្សាភិបាល៖



Mr. Kim Yang Jin

អគ្គនាយក នាយកប្រតិបត្តិ



Mr. Lee Yong Man

នាយកប្រតិបត្តិ

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះម្ចាស់ភាគហ៊ុនធនាគារភ្នំពេញពាណិជ្ជ

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារភ្នំពេញពាណិជ្ជ ហៅកាត់ថា (ធនាគារ) ដែលមាន ការងារតុល្យការនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ និងរបាយការណ៍លទ្ធផល របាយការណ៍បំរែបំរួល មូលនិធិម្ចាស់ភ៊ុន និងរបាយការណ៍ចលនាសាច់ប្រាក់សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ និងសេចក្តីសង្ខេបលើគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងកំណត់ សំគាល់ផ្សេងៗដែលបានបង្ហាញនៅទំព័រទី៨ ដល់ទី៤៤។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងរបស់ធនាគារ មានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពពិត និង ត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំនិងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការទទួលខុសត្រូវនេះរួមមាន ការបង្កើត ការអនុវត្តន៍ និងការរក្សានូវប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធ នឹងការរៀបចំ និងការបង្ហាញនូវភាពពិត និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុតាមរយៈការជ្រើសរើសនិង ការអនុវត្តនូវគោលនយោបាយគណនេយ្យដែលសមស្របនិងការប្រើប្រាស់នូវគណនេយ្យប៉ាន់ស្មានដែលសម ស្របទៅតាមកាលៈទេសៈដើម្បីជៀសផុតពីកំហុសឆ្គងជាសារវ័ន្តដោយ សារការក្លែងបន្លំ ឬការភាន់ច្រឡំ។

ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការបញ្ចេញមតិយោបល់ លើរបាយការណ៍ហិរញ្ញវត្ថុ ផ្អែកទៅ លើការធ្វើសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរ ជាតិ។ ស្តង់ដារទាំងនេះតម្រូវឱ្យយើងខ្ញុំអនុវត្តទៅតាមតម្រូវការក្រមសីលធម៌ដែលពាក់ព័ន្ធ ដោយគ្រោងនិង ធ្វើសវនកម្មដើម្បីទទួលបាននូវអំណះអំណាងយ៉ាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុពុំមានកំហុសឆ្គង ជាសារវ័ន្តឡើយ។

ការធ្វើសវនកម្ម រួមមានការអនុវត្តនូវបណ្តាញនីតិវិធីត្រួតពិនិត្យ ដើម្បីទទួលបាននូវភស្តុតាងដែលទាក់ទងទៅនឹង បរិមាណទឹកប្រាក់និងកំណត់បង្ហាញទាំងឡាយ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការជ្រើសរើសនីតិវិធីទាំងនេះ គឺផ្អែកទៅលើការវិនិច្ឆ័យរបស់យើងខ្ញុំដែលរួមមានការប៉ាន់ប្រមាណទៅលើហានិភ័យដែលមានផលប៉ះពាល់ជា សារវ័ន្តលើរបាយការណ៍ហិរញ្ញវត្ថុដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។ នៅក្នុងការប៉ាន់ប្រមាណ ហានិភ័យទាំងនោះ យើងខ្ញុំធ្វើការពិចារណាទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងការរៀបចំ និង ការបង្ហាញនូវភាពពិតនិងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដើម្បីធ្វើសវនកម្មឱ្យសមស្របទៅតាមកាលៈទេសៈ

របាយការណ៍របស់សវនករឯករាជ្យ (បន្ត)

ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិយោបល់ទៅលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។

ការធ្វើសវនកម្ម ក៏រួមមានការវាយតម្លៃទៅលើភាពសមស្របនៃគោលការណ៍គណនេយ្យ ដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មានសំខាន់ៗដែលធ្វើឡើងដោយគណៈគ្រប់គ្រងព្រមទាំងការវាយតម្លៃលើភាពគ្រប់គ្រាន់នៃការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របដែលផ្តល់នូវមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

មតិយោបល់

ជាមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារភ្នំពេញពាណិជ្ជ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្មនិងស្ថានភាព ចលនាសាច់ប្រាក់របស់ធនាគារសំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ដោយស្របទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធ និងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់មកជាមួយ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ និងសំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ត្រូវបានប្តូរទៅជាប្រាក់រៀល ដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំនិងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំបានធ្វើសវនកម្មទៅលើការប្តូរនូវរូបិយប័ណ្ណនេះ ហើយតាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ ដែលបានបង្ហាញជាដុល្លារអាមេរិកត្រូវបានប្តូរទៅជាប្រាក់រៀលដោយផ្អែកលើមូលដ្ឋានដែលបានបង្ហាញនៅក្នុងកំណត់សំគាល់ទី៤ នៃរបាយការណ៍ហិរញ្ញវត្ថុ។

តំណាងក្រុមហ៊ុន ខេត្តីអឹមជឺ ខេមបូឌា ចំកាត់

Craig McDonald
Audit Partner

រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០០៩

តារាងតុល្យការ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	កំណត់សំគាល់	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសម្បត្តិ			
សាច់ប្រាក់ និងសមតុល្យធនាគារ	5	2,923,935	11,932,579
ប្រាក់បញ្ញើ និងប្រាក់កំណត់នៅធនាគារនានា	6	7,605,430	31,037,760
ឥណទាន និងបុរេប្រទាន - សុទ្ធ	7	5,288,399	21,581,956
ទ្រព្យសកម្មផ្សេងៗ	8	154,170	629,168
ប្រាក់បញ្ញើតាមច្បាប់	9	1,980,000	8,080,380
ទ្រព្យសកម្មអរូបិយ	10	436,908	1,783,021
អចលនទ្រព្យ និងទ្រព្យសម្ភារៈ	11	821,046	3,350,688
សរុបទ្រព្យសកម្ម		19,209,888	78,395,552
ទ្រព្យអកម្ម និងមូលនិធិម្ចាស់ហ៊ុន			
ប្រាក់បញ្ញើរបស់អតិថិជន	12	700,237	2,857,667
ប្រាក់បញ្ញើរបស់ធនាគារ	13	3,995,565	16,305,901
ទ្រព្យអកម្មផ្សេងៗ	14	30,104	122,854
សិទ្ធិធនធានសំរាប់ពន្ធលើប្រាក់ចំណេញ	20	916	3,738
សរុបទ្រព្យអកម្ម		4,726,822	19,290,160
មូលនិធិម្ចាស់ហ៊ុន			
15			
ដើមទុន		15,000,000	61,215,000
ប្រាក់ខាតបង់		(516,934)	(2,109,608)
		14,483,066	59,105,392
សរុបមូលនិធិម្ចាស់ហ៊ុន		19,209,888	78,395,552

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយ គឺជាបក្សីដ្ឋានបទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍លទ្ធផល

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

	កំណត់សំគាល់	សំរាប់ការិយបរិច្ឆេទ ចាប់ពីថ្ងៃ ទី ៤ ខែ មិថុនា ឆ្នាំ ២០០៨ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៨	
		ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការប្រាក់	16	190,374	776,916
ចំណាយលើការប្រាក់	17	(12,887)	(52,592)
ចំណូលសុទ្ធពីការប្រាក់		177,487	724,324
ចំណូលលើកំរៃជើងសារ និងថ្លៃឈ្នួល	18	34,261	139,819
ចំណាយរដ្ឋបាលទូទៅ	19	(673,539)	(2,748,712)
សវិធានសំរាប់ឥណទាន និងបុរេប្រទានជាប់សង្ស័យ	7	(53,418)	(217,999)
ប្រាក់ខាតមុនដកពន្ធ		(515,209)	(2,102,568)
ពន្ធលើប្រាក់ចំណេញ	20	(1,725)	(7,040)
ប្រាក់ខាតសុទ្ធសំរាប់ការិយបរិច្ឆេទ		<u>(516,934)</u>	<u>(2,109,608)</u>

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយ គឺជាបក្សីដ្ឋានបទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍បំរែបំរួលមូលនិធិម្ចាស់ហ៊ុន

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

	ដើមទុន ដុល្លារអាមេរិក	ប្រាក់ខាត បង្គរ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ដើមទុនបានបែងចែក	15,000,000	-	15,000,000
ប្រាក់ខាតសុទ្ធសំរាប់ការិយបរិច្ឆេទ	-	(516,934)	(516,934)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	15,000,000	(516,934)	14,483,066
(ស្មើនឹងពាន់រៀល)	61,215,00	(2,109,608)	59,105,392

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយ គឺជាបតិដ្ឋានបទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍ចលនាសាច់ប្រាក់

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

		សំរាប់ការិយបរិច្ឆេទ	
		ចាប់ពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០០៨	ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៨
		កំណត់សំគាល់	ដុល្លារអាមេរិក ពាន់រៀល
ចលនាសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	21	(6,700,582)	(27,345,075)
ចលនាសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញអចលនទ្រព្យ និងទ្រព្យសម្ភារៈ		(914,233)	(3,730,985)
ការទិញទ្រព្យសកម្មអរូបិយ		(461,250)	(1,882,361)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(1,375,483)	(5,613,346)
ចលនាសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
ដើមទុនបានបែងចែក		15,000,000	61,215,000
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន		15,000,000	61,215,000
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	22	6,923,935	28,256,579

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយ គឺជាបក្សប្រែនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

១. របាយការណ៍ និងសកម្មភាពចម្បង

ធនាគារភ្នំពេញពាណិជ្ជ ហៅកាត់ថា (ធនាគារ) បានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជាជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកំរិត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ Co-4898/08E និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មជា ធនាគារពាណិជ្ជចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៨ ។ ធនាគារបានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៨។

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ធនាគារមានបុគ្គលិកសរុបចំនួន ២៣ នាក់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨។

២. មូលដ្ឋានទូទៅនៃការរៀបចំ

(ក) របាយការណ៍នៃការអនុវត្តតាម

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងស្របតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានអនុញ្ញាតិ និងសម្រេចអនុម័តឱ្យប្រើប្រាស់ដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៩។

(ខ) មូលដ្ឋានទូទៅនៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើម។

(គ) រូបិយប័ណ្ណសំរាប់ការវាស់វែង និងការកំណត់បង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺប្រាក់រៀល។ ដោយសារធនាគារធ្វើប្រតិបត្តិការអាជីវកម្មនិង កត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក គណៈគ្រប់គ្រងក៏បានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណសំរាប់ការវាស់វែង និងការកំណត់បង្ហាញព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារអាមេរិកត្រូវបានប្តូរទៅជាប្រាក់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

ដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងទ្រព្យអកម្មដែលជាប្រភេទប័ណ្ណផ្សេងទៀត ក្រៅពីដុល្លារអាមេរិកត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកដោយប្រើប្រាស់ អត្រានៅថ្ងៃតារាងតុល្យការ។ ភាពលំអៀងពីការប្តូរប័ណ្ណដែលកើតមកពីការប្តូរនោះត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យប៉ាន់ស្មាន និងសន្មតដែលប៉ះពាល់ដល់ការអនុវត្តនូវគោលការណ៍គណនេយ្យ និងចំនួននៃទ្រព្យសកម្ម ទ្រព្យអកម្ម ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែទៅលើគណនេយ្យប៉ាន់ស្មានត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទដែលការប៉ាន់ស្មាននោះត្រូវបានត្រួតពិនិត្យឡើងវិញនិងនៅក្នុងកំឡុងការិយបរិច្ឆេទដែលផលប៉ះពាល់នោះនឹងកើតមានឡើងនាពេលអនាគត។

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ខាងក្រោមនេះត្រូវបានអនុវត្តដោយធនាគារក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។

(ក) ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុរបស់ធនាគារ រួមមានសាច់ប្រាក់ និងសាច់ប្រាក់សមមូលការផ្តល់ឥណទាន ទ្រព្យសកម្មផ្សេងៗ ប្រាក់បញ្ញើ និងទ្រព្យអកម្មផ្សេងៗ។ គោលនយោបាយគណនេយ្យលើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុទាំងនេះត្រូវបានបង្ហាញនៅក្នុងគោលនយោបាយ គណនេយ្យដោយឡែកពីគ្នា។

(ខ) ព័ត៌មានវិយោគកម្ម

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតែលើសកម្មភាពជាធនាគារពាណិជ្ជនិងស្ថិតនៅក្នុងដែនភូមិសាស្ត្រតែមួយគឺព្រះរាជាណាចក្រកម្ពុជា។

(គ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ និងសមតុល្យធនាគារ ប្រាក់បញ្ញើតាម

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

តម្រូវការ និងការវិនិយោគរយៈពេលខ្លីដែលអាចប្តូរជាសាច់ប្រាក់បានក្នុងរយៈពេល៣ខែ ឬតិចជាងនេះចាប់ពីពេលបានទិញហើយដែលអាចប្តូរជាសាច់ប្រាក់បានដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

(ឃ) ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជនត្រូវបានកត់ត្រានៅក្នុងតារាងតុល្យការតាមប្រាក់ដើមដកចេញនូវចំនួនទាំងឡាយណាដែលបានលុបចោល ឬធ្វើសវិធានធនសំរាប់ឥណទាន និងបុរេប្រទានអាក្រក់និងជាប់សង្ស័យ។ ឥណទានរយៈពេលខ្លី គឺជាឥណទានដែលត្រូវបង់មកវិញក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃដែលឥណទានបានផ្តល់ឱ្យ។ ឥណទានរយៈពេលវែងគឺជាឥណទានដែលកាលបរិច្ឆេទក្នុងការទទួលការទូទាត់មានរយៈពេលលើសពីមួយឆ្នាំគិតចាប់ពីថ្ងៃដែលឥណទានបានផ្តល់ឱ្យ។

ឥណទានត្រូវបានលុបចោលនៅពេលលទ្ធភាពនៃការប្រមូលបានមកវិញមិនមានភាពប្រាកដប្រជា។ ការប្រមូលបានមកវិញនូវឥណទាន និងបុរេប្រទានដែលបានលុបចោល ឬដែលបានធ្វើសវិធានធនត្រូវបានដកចេញពីសវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យនៅក្នុងរបាយការណ៍លទ្ធផល។

(ង) សវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

សវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យត្រូវបានធ្វើឡើងអាស្រ័យទៅលើហានិភ័យជាក់លាក់នានា និងដែលមានទំនាក់ទំនងដល់ឥណទាន និងបុរេប្រទានទាំងនោះដែលបានពិនិត្យមើល និងកំណត់យ៉ាងជាក់លាក់ថាជាឥណទានក្រោមស្តង់ដារ ឥណទានជាប់សង្ស័យ ឬឥណទានអាក្រក់។ ដោយបន្ថែមលើសវិធានធនជាក់លាក់ សវិធានធនទូទៅលើឥណទានអាក្រក់ និងជាប់សង្ស័យត្រូវបានធ្វើឡើងតាមអត្រា១% នៃឥណទានដែលនៅសល់នាចុងការិយបរិច្ឆេទដកសវិធានធនជាក់លាក់។

ដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យត្រូវបានធ្វើឡើងដូចខាងក្រោម៖

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	សិរិធានធន
ឥណទានក្រោមស្តង់ដារ	លើសពី៩០ ថ្ងៃដល់១៨០ថ្ងៃ	១០%
ឥណទានជាប់សង្ស័យ	លើសពី១៨០ ថ្ងៃដល់៣៦០ថ្ងៃ	៣០%
ឥណទានបាត់បង់	លើសពី៣៦០ថ្ងៃ	១០០%

សិរិធានធនខាងលើត្រូវបានធ្វើឡើងដោយមិនគិតពីតម្លៃនៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំនោះ ជាសាច់ប្រាក់ដែលបានកំណត់នៅធនាគារ ហើយក្នុងករណីដែលឥណទាន និងបុរេប្រទានចាត់ថ្នាក់ជាឥណទានបាត់បង់ទ្រព្យបញ្ចាំអាចត្រូវបានប្រើប្រាស់តាមតម្លៃទីផ្សារដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា។

សិរិធានធនចំពោះឥណទានដែលបានលុបបំបាត់ចោលពីមុន និងការបញ្ចូលមកវិញនូវសិរិធានធនពីមុនត្រូវបានបង្ហាញដាច់ដោយឡែករួមជាមួយនឹងសិរិធានធនសុទ្ធរបស់ឥណទាន និងបុរេប្រទានអាក្រក់និងជាប់សង្ស័យក្នុងរបាយការណ៍លទ្ធផល។

ឥណទានដែលមិនអាចទារបាន ឬចំណែកនៃឥណទានដែលបានចាត់ថ្នាក់ជាឥណទានអាក្រក់ត្រូវបានកាត់ចេញបន្ទាប់ពីមានការគិតគូរទៅលើតម្លៃលក់បាននៃទ្រព្យបញ្ចាំហើយប្រសិនបើនៅពេលដែលអ្នកគ្រប់គ្រងវិនិច្ឆ័យឃើញថា ពុំមានសង្ឃឹមនឹងទារបាននូវឥណទានទាំងនោះមកវិញទេ។

(ច) ប្រាក់បញ្ញើ និងប្រាក់កំណត់នៅធនាគារនានា

ប្រាក់បញ្ញើ និងប្រាក់កំណត់នៅធនាគារនានាត្រូវបានកត់ត្រាតាមតម្លៃដើម។

(ឆ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដែលបានរំពឹងថានឹងទទួលបាន។

(ជ) ទ្រព្យសកម្មអរូបិយ

ទ្រព្យសកម្មអរូបិយ រួមមានសូហ្វវែរកុំព្យូទ័រ (Moneta) និង SWIFT សូហ្វវែរ ត្រូវបានកត់ត្រាតាមតម្លៃដើមដករំលោះបង្គរ និងឱនភាពនៃតម្លៃប្រសិនបើមាន។

រំលោះលើទ្រព្យសកម្មអរូបិយត្រូវបានបញ្ចូលជាចំណាយនៅក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើមូលដ្ឋានរំលោះចេញតាមអាយុកាលប្រើប្រាស់រយៈពេល ៣ ទៅ ១០ ឆ្នាំ សំរាប់កុំព្យូទ័រសូហ្វវែរ

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

និង ២ ឆ្នាំ សំរាប់ SWIFT សូហ្វវ៉ែរ។

(ឈ) អចលនទ្រព្យ និងទ្រព្យសម្ភារៈ

- i. អចលនទ្រព្យ និងទ្រព្យសម្ភារៈត្រូវបានកត់ត្រាតាមតម្លៃដើមដករំលោះបង្គរ និងការខាតបង់នៃឱនភាពតម្លៃបង្គរប្រសិនបើមាន។ នៅពេលដែលធាតុនៃទ្រព្យសម្ភារៈត្រូវបានបញ្ចូលនូវសមាសធាតុសំខាន់ៗ ដែលមានអាយុកាលកំណត់ប្រើប្រាស់ខុសៗគ្នា អចលនទ្រព្យទាំងនោះត្រូវបានចាត់ទុកជាធាតុផ្សេងគ្នានៃអចលនទ្រព្យ និងទ្រព្យសម្ភារៈ។
- ii. រំលោះលើអចលនទ្រព្យ និងទ្រព្យសម្ភារៈ ត្រូវបានបញ្ចូលជាចំណាយនៅក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើមូលដ្ឋានរំលោះចេញ ដោយគិតទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃពេលវេលាប្រើប្រាស់របស់អចលនទ្រព្យនីមួយៗដែលមានអត្រារំលោះប្រចាំឆ្នាំដូចខាងក្រោម៖

ការជួសជុល កែលំអ	២០%
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	២៥%
កុំព្យូទ័រ និងសម្ភារៈការិយាល័យ	៥០%
យានយន្ត	២៥%

- iii. ការចំណាយបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃអចលនទ្រព្យ និងទ្រព្យសម្ភារៈដែលបានទទួលស្គាល់ រួចមកហើយត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យសម្ភារៈ នៅពេលដែលទ្រព្យសម្ភារៈនេះមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារលើសពីស្តង់ដារដើម។ រាល់ចំណាយផ្សេងទៀតត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង។
- iv. ចំណេញ ឬខាតពីការបោះចោល ឬការលក់ចេញនៃអចលនទ្រព្យ និងទ្រព្យសម្ភារៈណាមួយត្រូវបានកំណត់ ដោយភាពខុសគ្នារវាងប្រាក់ចំណូលសុទ្ធពីការលក់ និងតម្លៃយោងនៃអចលនទ្រព្យ និងទ្រព្យសម្ភារៈ នោះហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនៅថ្ងៃបោះចោល ឬលក់ចេញ។
- v. អចលនទ្រព្យ និងទ្រព្យសម្ភារៈ ដែលបានដករំលោះអស់ហើយត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុ រហូតដល់ថ្ងៃដែលអចលនទ្រព្យ និងទ្រព្យសម្ភារៈទាំងនោះត្រូវបានលក់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

បុណ្យបំបាត់ចោល។

vi. តម្លៃយោងនៃអចលនទ្រព្យ និងទ្រព្យសម្ភារៈ ត្រូវបានធ្វើការត្រួតពិនិត្យឡើងវិញចំពោះឱនភាពនៃតម្លៃនៅពេលដែលមានការគូសបញ្ជាក់ណាមួយឱ្យដឹងថា អចលនទ្រព្យ និងទ្រព្យសម្ភារៈនោះចាំបាច់ត្រូវបន្ថយតម្លៃ។ ឱនភាពនៃតម្លៃត្រូវបានវាស់វែងដោយប្រៀបធៀបតម្លៃយោងរបស់អចលនទ្រព្យ និងទ្រព្យសម្ភារៈ ជាមួយតម្លៃដែលអាចប្រមូលបានវិញ។ ការខាតបង់លើការថយចុះនៃតម្លៃត្រូវបានចាត់ចូលជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផល។ ការដាក់បញ្ចូលមកវិញនូវការខាតបង់លើឱនភាពនៃតម្លៃដែលបានទទួលស្គាល់ពីឆ្នាំមុនៗ ត្រូវបានកត់ត្រាឡើងវិញនៅពេលដែលមានការគូសបញ្ជាក់ឱ្យដឹងថា ការខាតបង់លើឱនភាពនៃតម្លៃដែលបានទទួលស្គាល់សំរាប់អចលនទ្រព្យ និងទ្រព្យសម្ភារៈនោះលែងកើតមានទៀត ឬត្រូវបានថយចុះហើយ។ ការដាក់បញ្ចូលមកវិញនេះត្រូវបានទទួលស្គាល់ត្រឹមកំរិតតម្លៃយោងនៃអចលនទ្រព្យ និងទ្រព្យសម្ភារៈដែលត្រូវបានកំណត់ (តម្លៃសុទ្ធ បន្ទាប់ពីដករំលោះ) ប្រសិនបើមានការខាតបង់លើឱនភាពនៃតម្លៃទេនោះ។ ការដាក់បញ្ចូលមកវិញនេះត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលផងដែរ។

(ញ) ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា

ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានាត្រូវបានកត់ត្រាតាមតម្លៃនៃប្រាក់កំរល់។

(ដ) ទ្រព្យអកម្មផ្សេងៗ

ទ្រព្យអកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើម។

(ប) សិរិធានធន

សិរិធានធន ត្រូវបានទទួលស្គាល់នៅក្នុងតារាងតុល្យការនៅពេលដែលធនាគារជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ ឬកិច្ចសន្យាដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពិពេលមុន និងអាចមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវ័ន្ត សិរិធានធនត្រូវបានគេកំណត់ដោយការបញ្ចុះតម្លៃចលនាសាច់ប្រាក់ ដែលរំពឹងទុកនាពេលអនាគតតាមអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ស្មានទីផ្សារបច្ចុប្បន្នតាមតម្លៃពេលវេលានៃរូបិយវត្ថុ និងដោយសមស្របទៅនឹងហានិភ័យជាក់លាក់នៃទ្រព្យអកម្ម។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

(ឧ) ការទទួលស្គាល់ប្រាក់ចំណូល

ចំណូលពីការប្រាក់ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្កើន។ ចំណូលពីការប្រាក់លើ ឥណទានវិបារប័ន ឥណទានមានកាលកំណត់ និងឥណទានផ្សេងទៀតត្រូវបានទទួលស្គាល់ដោយយោងទៅតាមពេលវេលាដែលគិតប្រចាំខែ ឬប្រចាំថ្ងៃ។ ចំណូលពីសកម្មភាពផ្សេងៗរបស់ធនាគារត្រូវបានទទួលស្គាល់ដោយប្រើប្រាស់មូលដ្ឋានដូចខាងក្រោម៖

- កំរៃលើការចាត់ចែងផ្តល់ឥណទាន និងកំរៃដើមសារលើសេវាកម្ម និងឥណទានដែលបានផ្តល់ទៅឱ្យអតិថិជនត្រូវបានទទួលស្គាល់នៅពេលប្រតិបត្តិការកើតឡើង
- កំរៃលើកិច្ចសន្យា និងកំរៃការធានាលើសេវាកម្មផ្សេងៗ និងឧបករណ៍ហិរញ្ញវត្ថុនានាដែលផ្តល់ឱ្យអតិថិជនត្រូវបានទទួលស្គាល់ជាចំណូលដោយផ្អែកលើកំឡុងពេលនៃប្រតិបត្តិការកើតមានឡើងហើយ
- កំរៃសេវាកម្ម និងកំរៃរត់ការត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានបំពេញ។

(ឆ) ចំណាយលើការប្រាក់

ចំណាយលើការប្រាក់ទៅលើប្រាក់បញ្ញើរបស់អតិថិជនត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្កើន។

(ណ) ចំណាយលើប្រតិបត្តិការជួល

ថ្លៃជួលដែលបានបង់លើកិច្ចសន្យាជួលសំរាប់ប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាមវិធីសាស្ត្ររំលោះថេរទៅតាមពេលកំណត់នៃការជួល។

(ត) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញទៅលើការចំណេញ ឬខាតប្រចាំឆ្នាំរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំនិងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលើកលែងតែក្នុងករណីដែលពន្ធនោះ ទាក់ទងទៅនឹងសមាសធាតុ ដែលត្រូវបានទទួលស្គាល់ជាផ្នែកមួយនៃមូលនិធិម្ចាស់ហ៊ុន។ ក្នុងករណីនេះក៏ត្រូវបានកំណត់បង្ហាញជាផ្នែកមួយនៃមូលនិធិម្ចាស់ហ៊ុនផងដែរ។

- ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលនឹងត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំដោយប្រើអត្រាពន្ធ ដែលបានអនុម័តឬបានកំណត់ជាអាទិ៍នៅថ្ងៃតារាងតុល្យការជាមួយនឹងនិយ័តកម្មណាមួយទៅលើពន្ធត្រូវបង់ពីការិយបរិច្ឆេទឆ្នាំមុន។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

ii. ពន្ធពន្យារត្រូវបានកំណត់តាមវិធីសាស្ត្រ តារាងតុល្យការទៅលើភាពលំអៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្មនិងទ្រព្យអកម្មក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុនិងតម្លៃ ដែលប្រើក្នុងគោលបំណងនៃការគិតពន្ធ។ តម្លៃប្រាក់ពន្ធពន្យារដែលបានកំណត់នោះគឺផ្អែកលើលក្ខណៈនៃការជឿជាក់នឹងទទួលបាន ឬការទូទាត់ដែលនឹងកើតឡើងរវាងតម្លៃសុទ្ធនៃទ្រព្យសកម្ម និងទ្រព្យអកម្មដោយប្រើអត្រាពន្ធកំណត់នៅថ្ងៃតុល្យការ។

ពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ដែលអាចប្រើប្រាស់ជាមួយនឹងទ្រព្យសកម្ម។ ពន្ធពន្យារលើទ្រព្យសកម្មនេះត្រូវបានកាត់បន្ថយក្នុងករណីដែលមិនអាចកើតឡើងនូវអត្ថប្រយោជន៍នៃពន្ធដែលពាក់ព័ន្ធដែលអាចនឹងប្រើប្រាស់បាន។

(ច) សម្ព័ន្ធព្យាតិ

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាតិ របស់ធនាគារប្រសិនបើភាគីមួយមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលលើភាគីមួយទៀត ឬមានឥទ្ធិពលយ៉ាងខ្លាំងទៅលើភាគីនេះក្នុងការធ្វើសេចក្តីសម្រេចលើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។ ដូចគ្នានេះដែរប្រសិនបើធនាគារ និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលយ៉ាងខ្លាំង។ សម្ព័ន្ធព្យាតិអាចជារូបវន្តបុគ្គល ឬនីតិបុគ្គលនិងរួមបញ្ចូលនូវរូបវន្តបុគ្គលណាម្នាក់នៃសមាជិកគ្រួសារដែលជិតស្និទ្ធក៏ត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាតិដែរ។

នៅក្រោមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និយមន័យរបស់សម្ព័ន្ធព្យាតិ រួមបញ្ចូលផងដែរនូវភាគីដែលកាន់កាប់ភាគហ៊ុនដោយផ្ទាល់ ឬដោយប្រយោលយ៉ាងតិច ១០% នៃដើមទុន ឬនៃសិទ្ធិបោះឆ្នោត ហើយរាប់បញ្ចូលនូវរូបវន្តបុគ្គលណាម្នាក់ដែលរួមចំណែកក្នុងការអភិបាលការដឹកនាំគ្រប់គ្រង ឬ ការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

៤. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយប្រើប្រាស់អត្រាប្តូរប្រាក់ជាផ្លូវការប្រកាសដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ដែល ១ដុល្លារអាមេរិកស្មើនឹង៤,០៨១រៀល។ ក្នុងខណៈប្រាក់រៀលនេះគឺសំរាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា ក្នុងខណៈប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

៥. សាច់ប្រាក់ និងសមតុល្យធនាគារ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	271,223	1,106,861

សាច់ប្រាក់ក្នុងធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា:

ធនាគារជាតិនៃកម្ពុជា	2,602,515	10,620,864
ធនាគារកាណាឌីយ៉ា ភីអិលស៊ី	500	2,041

សាច់ប្រាក់ក្នុងធនាគារនៅក្រៅព្រះរាជាណាចក្រកម្ពុជា:

ធនាគារ Korea Exchange Bank	49,697	202,813
	<u>2,923,935</u>	<u>11,932,579</u>

តាមរូបិយប័ណ្ណ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	2,923,479	11,930,718
ប្រាក់ខ្មែររៀល	456	1,861
	<u>2,923,935</u>	<u>11,932,579</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

៦. ប្រាក់បញ្ញើ និងប្រាក់តំកល់នៅធនាគារនានា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	ដុល្លារអាមេរិក	ពាន់រៀល
នៅក្នុងព្រះរាជាណាចក្រកម្ពុជា:		
ធនាគារ អេស៊ី លី ដា ភីអិលស៊ី	2,000,000	8,162,000
ធនាគារកម្ពុជាសាធារណៈចំកាត់	1,000,000	4,081,000
ធនាគារកាណាឌីយ៉ា ភីអិលស៊ី	4,134,625	16,873,405
ធនាគារខេមបូឌី លីមីធីត	470,805	1,921,355
	<u>7,605,430</u>	<u>31,037,760</u>

ប្រាក់បញ្ញើខាងលើត្រូវបានធ្វើការវិភាគ ដូចខាងក្រោម:

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	ដុល្លារអាមេរិក	ពាន់រៀល
ក) តាមកាលកំណត់:		
រយៈពេល ១ ខែ	3,000,000	12,243,000
២ ទៅ ៣ ខែ	1,000,000	4,081,000
៤ ទៅ ៦ ខែ	3,605,430	14,713,760
	<u>7,605,430</u>	<u>31,037,760</u>

ខ) តាមរូបិយប័ណ្ណ		
ប្រាក់ដុល្លារអាមេរិក	<u>7,605,430</u>	<u>31,037,760</u>

គ) តាមអត្រាការប្រាក់ប្រចាំ (ឆ្នាំ)		
ធនាគារ អេស៊ី លី ដា ភីអិលស៊ី	2.50% - 5.00%	
ធនាគារកម្ពុជាសាធារណៈចំកាត់	5.25%	
ធនាគារកាណាឌីយ៉ា ភីអិលស៊ី	1.63% - 5.50%	
ធនាគារខេមបូឌី លីមីធីត	1.00%	

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

៧. ឥណទាន និងបុរេប្រទានសុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ដុល្លារអាមេរិក	ពាន់រៀល
ឥណទានវិបារូបន៍	194,714	794,628
ឥណទានកម្ចី	5,147,103	21,005,327
	<u>5,341,817</u>	<u>21,799,955</u>
សិរិធានធនលើឥណទាន និងបុរេប្រទាន ជាប់សង្ស័យ - ទូទៅ	(53,418)	(217,999)
	<u>5,288,399</u>	<u>21,581,956</u>

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ធនាគារពុំមានសិរិធានធនជាក់លាក់ សំរាប់ឥណទាន និងបុរេប្រទាន អាក្រក់ និងជាប់សង្ស័យត្រូវបានកំណត់ឡើងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

ឥណទាន និងបុរេប្រទានទាំងអស់ត្រូវបានធ្វើការត្រួតពិនិត្យឡើងវិញនៅចុងការិយបរិច្ឆេទស្របទៅតាម គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយគណៈនាយកយល់ឃើញថា គ្រប់សមតុល្យទាំង អស់អាចប្រមូលបានមកវិញទាំងស្រុង ហេតុនេះហើយសិរិធានធនជាក់លាក់មិនត្រូវបានធ្វើឡើងឡើយ។

ឥណទាន និងបុរេប្រទានត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ដុល្លារអាមេរិក	ពាន់រៀល
ក) តាមកាលកំណត់៖		
រយៈពេល ១ ខែ	194,714	794,628
៤ ទៅ ៦ ខែ	1,930,286	7,877,497
៧ ទៅ ១២ ខែ	1,614,714	6,589,648
១ ទៅ ៣ ឆ្នាំ	1,602,103	6,538,182
	<u>5,341,817</u>	<u>21,799,955</u>
ខ) តាមចំណាត់ថ្នាក់ឥណទាន៖		
ឥណទានស្តង់ដារ		
មានវត្ថុបញ្ចាំ	3,341,817	13,637,955
គ្មានវត្ថុបញ្ចាំ	2,000,000	8,162,000
	<u>5,341,817</u>	<u>21,799,955</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	ដុល្លារអាមេរិក	ពាន់រៀល
គ) តាមផ្នែកសេដ្ឋកិច្ច		
ឥណទានពាណិជ្ជកម្ម		
ឥណទាន (Call Loan)	2,000,000	8,162,000
ឥណទានរយៈពេលវែង	1,602,102	6,538,178
ឥណទានរយៈពេលខ្លី	1,496,390	6,106,767
ឥណទានលើសសមតុល្យ	194,714	794,628
អ្នកប្រើប្រាស់:		
ឥណទានផ្នែកគេហដ្ឋាន	48,611	198,382
	<u>5,341,817</u>	<u>21,799,955</u>
ឃ) តាមប្រភេទអាជីវកម្ម:		
ស្ថាប័នហិរញ្ញវត្ថុ	2,000,000	8,162,000
ឧស្សាហកម្ម	1,910,000	7,794,710
សេវាកម្ម	560,000	2,285,360
និហ័រណ	594,714	2,427,028
លក់ដី និង លក់រាយ	133,492	544,781
កសិកម្ម	95,000	387,695
ផ្នែកគេហដ្ឋាន	48,611	198,381
	<u>5,341,817</u>	<u>21,799,955</u>
ង) តាមរូបិយប័ណ្ណ:		
ប្រាក់ដុល្លារអាមេរិក	<u>5,341,817</u>	<u>21,799,955</u>
ច) តាមនិវាសនដ្ឋាន:		
និវាសនជន	<u>5,341,817</u>	<u>21,799,955</u>
ឆ) តាមទំនាក់ទំនងសម្ព័ន្ធព្យាតិ:		
ភាគីមិនមែនសម្ព័ន្ធព្យាតិ	<u>5,341,817</u>	<u>21,799,955</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	ដុល្លារអាមេរិក	ពាន់រៀល
ជ) តាមប្រភេទអតិថិជន:		
ក្រុមហ៊ុន	3,450,000	14,079,450
ឯកត្តជន	1,891,817	7,720,505
	<u>5,341,817</u>	<u>21,799,955</u>
ឈ) តាមហានិភ័យ:		
ហានិភ័យធំៗ	2,000,000	8,162,000
មិនមែនជាហានិភ័យធំៗ	3,341,817	13,637,955
	<u>5,341,817</u>	<u>21,799,955</u>

ហានិភ័យធំៗត្រូវបានផ្តល់និយមន័យ នៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាថា ជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់ៗលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យនេះសំដៅលើចំនួនប្រាក់ខ្ពស់បំផុតរវាងសមតុល្យនៃឥណទាន និងទាយជ្ជទានដែលនៅសល់ ឬឥណទាន និងទាយជ្ជទានដែលបានអនុម័ត។

ញ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ):

	31 December 2008
ឥណទានវិបារូបន៍	12.00%
ឥណទានពាណិជ្ជកម្ម	12.00 % - 18.00%
ឥណទាន (Call Loan)	8.00%

៨. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវទទួលពីឥណទាន និងបុរេប្រទាន	20,558	83,897
ការប្រាក់ត្រូវទទួលពីប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ	27,114	110,652
ចំណាយបង់មុនលើថ្លៃជួល	84,000	342,804
ចំណាយបង់មុនលើការផ្សាយពាណិជ្ជកម្ម	20,833	85,020
ទ្រព្យសកម្មផ្សេងៗ	1,665	6,795
	<u>154,170</u>	<u>629,168</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

៩. ប្រាក់បញ្ញើតាមច្បាប់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើតាមច្បាប់លើ:		
ដើមទុនអប្បបរមា	1,500,000	6,121,500
ប្រាក់បញ្ញើរបស់អតិថិជន	480,000	1,958,880
	<u>1,980,000</u>	<u>8,080,380</u>

ប្រាក់បញ្ញើតាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិ នៃកម្ពុជាស្របតាមមាត្រាទី៥ នៃសេចក្តីប្រកាសរបស់ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជាលេខ ធ៧-០១-១៣៦ប្រក។ ប្រាក់បញ្ញើទាំងនេះត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមារបស់ធនាគារតាមអត្រា ១០% និងប្រាក់បញ្ញើរបស់អតិថិជននៅធនាគារតាមអត្រា៨% ។ ប្រាក់បញ្ញើតាមច្បាប់ខាងលើនេះត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម:

(ក) ប្រាក់បញ្ញើតាមច្បាប់លើដើមទុនអប្បបរមា

ប្រាក់បញ្ញើនេះ គឺប្រាក់តម្កល់ធានាលើដើមទុនអប្បបរមាស្មើនឹង ១០% នៃដើមទុនចុះបញ្ជីរបស់ធនាគារស្របតាមមាត្រាទី ១ នៃប្រកាសលេខ ធ៧-០១-១៣៦ប្រក ស្តីពីប្រាក់តម្កល់ធានាលើដើមទុនរបស់ធនាគារ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១។ ប្រាក់បញ្ញើនេះត្រូវបានតម្កល់ទុកជាមួយធនាគារជាតិនៃកម្ពុជា ជាប្រាក់ដុល្លារអាមេរិក ហើយអាចដកមកវិញបាននៅពេលធនាគារបញ្ចប់ប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងកំឡុងការិយបរិច្ឆេទធនាគារទទួលបានការប្រាក់ចំនួន ១,១៧% ក្នុងមួយឆ្នាំ គឺទទួលបានអត្រាការប្រាក់ស្មើនឹង ៣,៨ នៃអត្រា **SIBOR** គិតលើមូលដ្ឋានប្រាំមួយខែ។

(ខ) ប្រាក់បញ្ញើតាមច្បាប់លើប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើនេះ គឺប្រាក់តម្កល់បំរុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន ដែលប្រែប្រួលដោយផ្អែកទៅលើកំរិតប្រែប្រួលនៃប្រាក់បញ្ញើរបស់អតិថិជននៅធនាគារ។

នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៨ ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយប្រកាសលេខ ធ៧-០៨-០៦៣ប្រកដោយតម្លើងប្រាក់តម្កល់បំរុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជនជារូបិយប័ណ្ណក្រៅពីប្រាក់រៀលពី ៨% ទៅ ១៦% នៃប្រាក់បញ្ញើជាមធ្យមប្រចាំថ្ងៃ ដោយមានប្រសិទ្ធភាពអនុវត្ត

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

ចាប់ពីរយៈពេលមូលដ្ឋាន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៨តទៅ។ ចំពោះការបង្កើតបន្ថែមចំនួន ៨% នេះគឺទទួលបានអត្រាការប្រាក់ស្មើនឹងបីភាគបួន (៣,៤) នៃអត្រា **SIBOR** គិតលើ មូលដ្ឋានមួយខែ ហើយចំនួន ៨% ដែលនៅសល់ និងប្រាក់បញ្ញើតម្កល់ជាប្រាក់រៀលមិនទទួលបានការប្រាក់នោះទេ។

នៅក្រោយកាលបរិច្ឆេទ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៩ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាស ថ្មីលេខ ធ៧-០៩-០២០ ប្រក ដើម្បីធ្វើនិរាករណ៍ប្រកាសលេខ ធ៧-០៨-០៦៣ ប្រក។ ប្រកាសនេះបានផ្លាស់ប្តូរប្រាក់តម្កល់បំរុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀលចំនួន ៤% ទទួលបានអត្រាការប្រាក់ស្មើនឹង ១,២ នៃអត្រា **SIBOR** គិតលើមូលដ្ឋានមួយខែ ហើយ ចំនួន ៨% ដែលនៅសល់ និងប្រាក់បញ្ញើតម្កល់ជាប្រាក់រៀលមិនទទួលបានការប្រាក់នោះទេ។

១០. ទ្រព្យសកម្មអរូបិយ

	សូហ្សូរែរកុំព្យូទ័រ (Moneta) ដុល្លារអាមេរិក	SWIFT សូហ្សូរែរ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម				
ការទិញបន្ថែម និងសមតុល្យ				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	427,375	33,875	461,250	1,882,361
ដក: រំលោះបង្គរ				
រំលោះសំរាប់ការិយបរិច្ឆេទ និងសមតុល្យ				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	19,680	4,662	24,342	99,340
តម្លៃសុទ្ធ				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	407,695	29,213	436,908	1,783,021

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

១១. អចលនទ្រព្យ និងទ្រព្យសម្ភារៈ

តម្លៃដើម

ការទិញបន្ថែមនិងសមតុល្យ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

ការជួសជុល កែលម្អ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និង គ្រឿងបំពាក់ ដុល្លារអាមេរិក	កុំព្យូទ័រ និង សម្ភារៈការិយាល័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល
388,939	211,053	239,822	74,419	914,233	3,730,985

ដកៈ រំលោភបំពាន

រំលោភបំពានសំរាប់ការិយបរិច្ឆេទ និងសមតុល្យ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

24,466	16,440	39,877	12,404	93,187	380,297
--------	--------	--------	--------	--------	---------

តម្លៃសុទ្ធ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

364,473	194,613	199,945	62,015	821,046	3,350,688
---------	---------	---------	--------	---------	-----------

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

១២. ប្រាក់បញ្ញើរបស់អតិថិជន

	ចំនួនអតិថិជន	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើចរន្ត	18	298,789	1,219,358
ប្រាក់បញ្ញើសន្សំ	151	127,968	522,237
ប្រាក់បញ្ញើមានកាលកំណត់	11	272,500	1,112,073
ប្រាក់បញ្ញើលោះ	7	980	3,999
	<u>187</u>	<u>700,237</u>	<u>2,857,667</u>

ប្រាក់បញ្ញើខាងលើត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ដុល្លារអាមេរិក	ពាន់រៀល
ក) តាមកាលកំណត់៖		
មិនលើសពី ៣ខែ	5,000	20,405
៤ ទៅ ៦ ខែ	14,000	57,134
៧ ទៅ ១២ ខែ	681,237	2,780,128
	<u>700,237</u>	<u>2,857,667</u>
ខ) តាមប្រភេទអតិថិជន		
សាជីវកម្មក្នុងស្រុក	477,578	1,948,995
ឯកត្តជន	221,637	904,501
អន្តរជាតិ	1,022	4,171
	<u>700,237</u>	<u>2,857,667</u>
គ) តាមរូបិយប័ណ្ណ៖		
ប្រាក់ដុល្លារអាមេរិក	<u>700,237</u>	<u>2,857,667</u>
ឃ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖	2008	
ប្រាក់បញ្ញើសន្សំ	1.20%	
ប្រាក់បញ្ញើមានកាលកំណត់	3.00% - 6.75%	

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

១៣. ប្រាក់បញ្ញើរបស់ធនាគារ

ប្រាក់បញ្ញើរបស់ធនាគារ គឺជាគណនីទូទាត់នៅក្នុងប្រទេសកម្ពុជា។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើសន្សំ:		
ធនាគារខេមបូឌី លីមីតធីត	1,995,565	8,143,901
ប្រាក់បញ្ញើមានកាលកំណត់:		
ធនាគារ Khmer Union Bank	2,000,000	8,162,000
	<u>3,995,565</u>	<u>16,305,901</u>

១៤. ទ្រព្យអកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវទូទាត់	3,610	14,732
គណនីត្រូវទូទាត់	26,494	108,122
	<u>30,104</u>	<u>122,854</u>

១៥. ដើមទុន

	31 December 2008	
	US\$	KHR '000
ភាគហ៊ុនមានតម្លៃ ១,០០០ដុល្លារអាមេរិក ក្នុងមួយហ៊ុន:		
ដើមទុនបានចុះបញ្ជីបែងចែក និងបានបង់		
គ្រប់ចំនួន ១៥,០០០ ហ៊ុនដែលមាន		
តម្លៃ ១,០០០ដុល្លារអាមេរិក ក្នុងមួយហ៊ុន	<u>15,000,000</u>	<u>61,215,000</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

១៦. ចំណូលពីការប្រាក់

សំរាប់ការិយបរិច្ឆេទ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨		
	ដុល្លារអាមេរិក	ពាន់រៀល
ឥណទាន និងបុរេប្រទាន	81,078	330,879
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ		
ធនាគារជាតិនៃកម្ពុជា	7,376	30,101
ធនាគារនៅក្នុងប្រទេសកម្ពុជា	101,920	415,936
	<u>190,374</u>	<u>776,916</u>

១៧. ចំណាយលើការប្រាក់

សំរាប់ការិយបរិច្ឆេទ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨		
	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើសន្សំ	9,565	39,035
ប្រាក់បញ្ញើមានកាលកំណត់ និងកំរិតទុក	3,319	13,545
ប្រាក់បញ្ញើផ្សេងៗ	3	12
	<u>12,887</u>	<u>52,592</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

១៨. ចំណូលលើថ្លៃឈ្នួល និងកំរៃជើងសារ

សំរាប់ការិយបរិច្ឆេទ
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨
ដុល្លារអាមេរិក ពាន់រៀល

ចំណូលលើថ្លៃឈ្នួល និងកំរៃជើងសារ

កំរៃរត់ការ	33,650	137,325
កំរៃលើកិច្ចសន្យាឥណទាន	22	90
ផ្សេងៗ	589	2,404
	<u>34,261</u>	<u>139,819</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

១៩. ចំណាយរដ្ឋបាលទូទៅ

	សំរាប់ការិយបរិច្ឆេទ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើបុគ្គលិក	207,883	848,370
រំលោះលើអចលនទ្រព្យ និងទ្រព្យសម្ភារៈ	93,187	380,297
រំលោះលើទ្រព្យសកម្មអរូបិយ	24,342	99,340
ថ្លៃជួលអគារ	69,653	284,254
ចំណាយទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្ម	8,322	33,962
កំរៃវិជ្ជាជីវៈ	19,600	79,988
ថ្លៃរត់ការ	75,000	306,075
ចំណាយលើជួសជុល និងថែទាំ	16,890	68,928
ចំណាយទឹកភ្លើង	14,223	58,044
ចំណាយលើការបង្កើត ឬសម្ភោធធនាគារ	35,351	144,267
ចំណាយលើការកំសាន្ត	6,874	28,053
ចំណាយលើអាជ្ញាប័ណ្ណធនាគារ	9,394	38,337
ចំណាយពន្ធផ្សេងៗ	10,538	43,006
ចំណាយទូរស័ព្ទ និងទំនាក់ទំនង	16,012	65,345
ចំណាយសន្តិសុខ	10,840	44,238
ចំណាយធានារ៉ាប់រង	991	4,044
ចំណាយសំភារៈការិយាល័យ	15,971	65,177
ចំណាយលើសេវាកម្មធនាគារ	15,893	64,859
ចំណាយផ្សេងៗ	22,575	92,128
	<u>673,539</u>	<u>2,748,712</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

២០. ពន្ធលើប្រាក់ចំណេញ

ក) សិទ្ធិធានសំរាប់ពន្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាដើមការិយបរិច្ឆេទ	-	-
ចំណាយលើពន្ធ	1,725	7,040
ពន្ធបានបង់	(809)	(3,302)
សមតុល្យនាចុងការិយបរិច្ឆេទ	<u>916</u>	<u>3,738</u>

(ខ) អត្រាពន្ធដែលត្រូវអនុវត្ត

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមា ដោយគណនាតាមអត្រា ១% នៃប្រាក់ចំណូលសរុបនៅពេលដែលពន្ធមួយណាមានចំនួនធំជាង។

ធនាគារ មិនជាប់ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទនេះទេ ហើយការចំណាយពន្ធលើប្រាក់ចំណេញសំរាប់ការិយបរិច្ឆេទគឺផ្អែកតាមពន្ធអប្បបរមា។ ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលគណនាតាមអត្រាពន្ធជាផ្លូវការដែលបង្ហាញក្នុងរបាយការណ៍លទ្ធផលមានដូចខាងក្រោម៖

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

	សំរាប់ការិយបរិច្ឆេទ	
	ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	ដុល្លារអាមេរិក ពាន់រៀល
ចំណូលពីការប្រាក់	190,374	776,916
ចំណូលលើកំរៃជើងសារ និងថ្លៃឈ្នួល	34,261	139,819
ចំណូលសរុប	<u>224,635</u>	<u>916,735</u>
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជាផ្លូវការ (១%)	2,246	9,166
ផ្សេងៗ	(521)	(2,127)
ពន្ធលើប្រាក់ចំណេញ	<u>1,725</u>	<u>7,040</u>

ការគណនាពន្ធលើប្រាក់ចំណេញតម្រូវឱ្យមានការត្រួតពិនិត្យ និងអនុម័តដោយអគ្គនាយកដ្ឋានពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា។

(គ) ពន្ធពន្យារជាទ្រព្យសកម្មមិនទទួលស្គាល់

ពន្ធពន្យារជាទ្រព្យសកម្មទៅលើការខាត មិនត្រូវបានទទួលស្គាល់នោះទេ ដោយសារតែការប៉ាន់ប្រាកដប្រជាថា ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត និងមានសំរាប់កាត់កងជាមួយប្រាក់ខាតដែលអាចប្រើប្រាស់បាន។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

២១. ចលនាសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ

	សំរាប់ការិយបរិច្ឆេទ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខាតមុនដកពន្ធ	(515,209)	(2,102,568)
និយ័តកម្មលើ:		
រំលោះលើអចលនទ្រព្យ និងទ្រព្យសម្ភារៈ	93,187	380,297
រំលោះលើទ្រព្យសកម្មអរូបិយ	24,342	99,340
សិទ្ធិធនធានសំរាប់ឥណទាន និងបុរេប្រទានជាប់សង្ស័យ	53,418	217,999
ប្រាក់ខាតប្រតិបត្តិការមុនការផ្លាស់ប្តូរនៃ ទ្រព្យសកម្ម និងទ្រព្យអកម្មប្រតិបត្តិការ	(344,262)	(1,404,932)
ការកើនឡើងនូវទ្រព្យសកម្មប្រតិបត្តិការ:		
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ	(3,605,430)	(14,713,760)
ឥណទាន និងបុរេប្រទាន	(5,341,817)	(21,799,955)
ទ្រព្យសកម្មផ្សេងៗ	(154,170)	(629,168)
ប្រាក់បញ្ញើតាមច្បាប់	(1,980,000)	(8,080,380)
ការកើនឡើងនូវទ្រព្យអកម្មប្រតិបត្តិការ:		
ប្រាក់បញ្ញើរបស់អតិថិជន	700,237	2,857,667
ប្រាក់បញ្ញើរបស់ធនាគារ	3,995,565	16,305,901
ទ្រព្យអកម្មផ្សេងៗ	30,104	122,854
សាច់ប្រាក់សុទ្ធទទួលបានពីប្រតិបត្តិការ	(6,699,773)	(27,341,773)
ពន្ធបានបង់	(809)	(3,302)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	(6,700,582)	(27,345,075)

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

២២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ និងសមតុល្យធនាគារ	2,923,935	11,932,579
ប្រាក់បញ្ញើ និងប្រាក់តំកល់នៅធនាគារ (ដែលមានកាលកំណត់ ៣ ខែ ឬតិចជាង)	4,000,000	16,324,000
	<u>6,923,935</u>	<u>28,256,579</u>

២៣. ទាយជួន និង យថាភាព

(ក) ប្រតិបត្តិការ

ក្នុងការធ្វើអាជីវកម្មធម្មតាធនាគារធ្វើទាយជួនផ្សេងៗ នឹងកើតឡើងនូវយថាភាពមួយចំនួនតាមឧបាស្រ័យជាផ្លូវច្បាប់ដល់អតិថិជនរបស់ខ្លួន។ ពុំមានការខាតបង់ជាសារវ័ន្តដែលកើតឡើងពីប្រតិបត្តិការទាំងនោះទេដែលរួមមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យមិនប្រើតំណទានវិបារូបន៍	<u>5,286</u>	<u>21,572</u>

(ខ) កិច្ចសន្យាជួល

ធនាគារបានធ្វើកិច្ចសន្យាជួលអគារការិយាល័យ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣ ហើយដែលត្រូវបង់ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ដុល្លារអាមេរិក	ពាន់រៀល
ក្នុងរយៈពេល ១ឆ្នាំ	84,000	342,804
ចន្លោះពី ២ ទៅ ៥ ឆ្នាំ	336,000	1,371,216
	<u>420,000</u>	<u>1,714,020</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

(គ) ការចំណាយមូលធន

ធនាគារមានកិច្ចសន្យារៀបចំអគារការិយាល័យ ដែលត្រូវបង់ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	
	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងរយៈពេល ១ឆ្នាំ	296,514	1,210,074
ចន្លោះ ២ ទៅ ៥ ឆ្នាំ	15,606	63,688
	<u>312,120</u>	<u>1,273,762</u>

(ឃ) យថាភាពលើពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈថ្មី ហើយពន្ធទាំងនេះតែងតែមានការផ្លាស់ប្តូរជាញឹកញាប់ ហើយតែងតែមានភាពមិនច្បាស់លាស់ភាពផ្ទុយគ្នា ហើយស្ថិតនៅក្រោមការបកស្រាយបំភ្លឺ ដែលកើតមានឡើងនូវភាពខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេត ដោយក្រុមអាជ្ញាធរជាច្រើនដែលផ្តល់លទ្ធភាពតាមច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងបង់ការប្រាក់។

បញ្ហាជាក់ស្តែងទាំងនេះ អាចនឹងបង្កើតឱ្យមានហានិភ័យពន្ធបន្ថែមទៀតតាមរយៈការវាយតម្លៃឡើងវិញ ការផាកពិន័យ ពិន័យជាប្រាក់ និងការយកការប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាធំដុំជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈសមរម្យគ្រប់គ្រាន់ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ។

២៤. តួលេខប្រៀបធៀប

មិនមានតួលេខសំរាប់ប្រៀបធៀបទេ ដោយសារតែនេះគឺជារបាយការណ៍ហិរញ្ញវត្ថុលើកដំបូងបង្អស់ដែលបានរៀបចំឡើងចាប់តាំងពីធនាគារចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម។

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក) ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចបណ្តាលមកពីភាពកង្វះខាតឬបរាជ័យនៃដំណើរការគ្រប់គ្រងផ្ទៃក្នុង ធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងត្រូវបានចាត់វិធានការណ៍តាមរយៈការ

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

បង្កើតនូវដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យ និងការរាយការណ៍ឱ្យបាន ត្រឹមត្រូវពីសកម្មភាពអាជីវកម្មដោយអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលជាអង្គភាពឯករាជ្យពីការ គ្រប់គ្រងរបស់គណៈគ្រប់គ្រង។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការ តម្រូវឱ្យបង្កើតនូវរចនាសម្ព័ន្ធតួនាទី និងវិធីសាស្ត្រនៃការ គ្រប់គ្រងរបស់អង្គភាពឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុង នីមួយៗត្រូវបានអនុវត្ត។ វិធានទាំងនេះរួមមាន ការបង្កើតនូវការចុះហត្ថលេខារបស់អ្នកមានសិទ្ធិ កំណត់ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាង។ ការបង្កើត ទាំងនេះត្រូវត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ដើម្បីកំណត់នូវហានិភ័យប្រតិបត្តិការអាជីវកម្មរបស់ ធនាគារ។

ខ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ប្រាក់ចំណូលយ៉ាងច្រើន និងការខាតបង់លើប្រាក់ដើមក្នុង ទំរង់នៃសិទ្ធិធនជាតំលាក់ដែលបណ្តាលមកពីការមិនសងបំណុលរបស់អ្នកខ្ចី ឬដៃគូពាណិជ្ជកម្ម តាមរយៈការផ្តល់ឥណទាន និងសកម្មភាពវិនិយោគ។

ហានិភ័យចំបងចំពោះហានិភ័យឥណទានកើតចេញពីការផ្តល់ឥណទាន និងបុរេប្រទាន។ ដោយ ពុំមានតម្លៃទីផ្សារនៅក្នុងទីផ្សារសកម្មធ្វើឱ្យតម្លៃទីផ្សាររបស់ឥណទាន និងបុរេប្រទានមិនអាច វាស់វែងដោយភាពជឿជាក់បានឡើយ។ ដូច្នេះហានិភ័យធំបំផុតចំពោះហានិភ័យឥណទាន គឺត្រូវ បានបង្ហាញជាតម្លៃយោងនៃទ្រព្យសកម្មនៅក្នុងតារាងតុល្យការ។ សកម្មភាពឥណទាន ត្រូវបាន ណែនាំដោយគោលការណ៍ឥណទានរបស់ធនាគារដើម្បីធានាអះអាងថា គោលបំណងនៃប្រាក់ កម្ចីទាំងអស់ទទួលបានជោគជ័យ។ ឧទាហរណ៍អតិថិជនឥណទានមានលទ្ធភាព និងទ្រព្យ សម្បត្តិសង ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងល្អ។ គោលការណ៍ឥណទានកត់ត្រា នូវគោលការណ៍ប្រាក់កម្ចី ទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទានដោយរួមបញ្ចូលទាំងប្រព័ន្ធ ចំណាត់ថ្នាក់ផ្ទៃក្នុង និងនីតិវិធីដែលអនុវត្តដើម្បីធានាអះអាងក្នុងការគោរពទៅតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា។

ធនាគារបានរក្សាវត្ថុបញ្ចាំទុកក្នុងទម្រង់ជាការដាក់បញ្ចាំជាអចលនទ្រព្យ និងការធានាទៅលើ ឥណទាន និងបុរេប្រទាន ដែលបានផ្តល់ជូនអតិថិជន។ តម្លៃទីផ្សារប៉ាន់ស្មាន គឺផ្អែកទៅលើតម្លៃ វត្ថុបញ្ចាំដែលបានវាយតម្លៃនៅខណៈពេលផ្តល់កម្ចី និងជាទូទៅមិនបានវាយតម្លៃឡើងវិញលុះត្រា តែឥណទាននីមួយៗនោះត្រូវបានប៉ាន់ស្មានថាបាត់បង់។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកំរិតតម្លៃ ឬ អត្រាទីផ្សារដែលមានសមាសធាតុសំខាន់ៗគឺ ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់។

ហានិភ័យទីផ្សារ កើតចេញពីសកម្មភាពពាណិជ្ជកម្មត្រូវបានគ្រប់គ្រងដោយការកំណត់លើទីផ្សារនូវស្ថានភាពដោះដូរជាមួយនឹងតួនាទីពាណិជ្ជកម្មទីផ្សារ និងការកំណត់ហានិភ័យទីផ្សារទុកជាមុន។

i. ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺសំដៅទៅលើការប្រែប្រួលអត្រាប្តូរប្រាក់ដែលមិនអំណោយផលលើស្ថានភាព ការដោះដូររូបិយប័ណ្ណបរទេសដែលកើតឡើងពីពេលមួយទៅពេលមួយ។ ធនាគារបានរក្សានូវគោលនយោបាយមួយដោយមិនបង្កឱ្យមាននូវស្ថានភាពការប្តូររូបិយប័ណ្ណបរទេសច្រើននោះទេ។ ការប្តូររូបិយប័ណ្ណបរទេស ដែលបើកចំហគ្រប់ប្រភេទត្រូវបានត្រួតពិនិត្យជាមួយនឹងតម្រូវការប្រតិបត្តិការកំរិតនៃស្ថានភាពកំណត់ទុកមុន និងការកំណត់នូវការកាត់បន្ថយភាពខាតបង់។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ សមតុល្យទ្រព្យសកម្ម និងទ្រព្យអកម្ម ដែលជាប្តូររូបិយប័ណ្ណផ្សេងទៀតក្រៅពីដុល្លារអាមេរិក មិនមានផលប៉ះពាល់ជាសារវន្តអ្វីទេ។ ដូចនេះការវិភាគរូបិយប័ណ្ណបរទេស មិនត្រូវបានបង្ហាញឡើយ។

ii. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅទៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកំរិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងទ្រព្យអកម្ម។ ហានិភ័យអត្រាការប្រាក់ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើចំណូលលើការបណ្តាក់ទុន តម្លៃទីផ្សារ តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគចន្លោះប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការធ្លាក់ចុះនូវចំណូលការប្រាក់សុទ្ធបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី គឺត្រូវបានត្រួតពិនិត្យដោយធៀបទៅនឹងកំរិតអាចទទួលយកបាននៃហានិភ័យ។

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្មនិងទ្រព្យអកម្មរបស់ធនាគារត្រូវបានបង្ហាញដូចខាងក្រោម៖

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

តារាងខាងក្រោមនេះបង្ហាញនូវប្រសិទ្ធភាព អត្រាការប្រាក់នៅថ្ងៃតារាងតុល្យការ និងអំឡុងពេលដែលមូលបត្រហិរញ្ញវត្ថុ ត្រូវបានកំណត់តម្លៃឡើងវិញ ឬដល់កាលកំណត់មួយណាដែលកើតឡើងមុនគេ ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	> ១-៦ខែ		> ៦-១២ខែ		> ១-៥ឆ្នាំ		លើសពី៥ឆ្នាំ		ពុំមានការប្រាក់		សរុប	
	រហូតដល់១ខែ	រហូតដល់១ខែ	រហូតដល់១ខែ	រហូតដល់១ខែ	រហូតដល់១ខែ	រហូតដល់១ខែ	រហូតដល់១ខែ	រហូតដល់១ខែ	រហូតដល់១ខែ	រហូតដល់១ខែ	រហូតដល់១ខែ	រហូតដល់១ខែ
	ពាន់	ពាន់	ពាន់	ពាន់	ពាន់	ពាន់	ពាន់	ពាន់	ពាន់	ពាន់	ពាន់	ពាន់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្ម												
សាច់ប្រាក់ និងសមតុល្យធនាគារ	-	-	-	-	-	-	-	-	2,923,935	-	2,923,935	2,923,935
ប្រាក់បញ្ញើ និងប្រាក់កំណត់នៅធនាគារនានា	3,000,000	1,000,000	3,605,430	-	-	-	-	-	-	-	7,605,430	3.08%
ឥណទាន និងបុរេប្រទាន												
- ឥណទានដំណើរការ	-	-	2,125,000	1,614,715	1,602,102	-	-	-	-	-	5,341,817	14.50%
- សិរីធានធនទូទៅ	-	-	-	-	-	-	-	-	(53,418)	-	(53,418)	
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	-	-	154,170	-	154,170	
ប្រាក់បញ្ញើតាមច្បាប់	-	-	-	-	-	-	-	-	-	-	1,980,000	1.44%
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	3,000,000	1,000,000	5,730,430	1,614,715	1,602,102	1,980,000	1,980,000	1,980,000	3,024,687	-	17,951,934	
ទ្រព្យអកម្ម និងមូលនិធិម្ចាស់ហ៊ុន												
ប្រាក់បញ្ញើរបស់អតិថិជន	-	5,000	14,000	681,237	-	-	-	-	-	-	700,237	1.20%
ប្រាក់បញ្ញើរបស់ធនាគារ	1,995,565	2,000,000	-	-	-	-	-	-	-	-	3,995,565	0.28%
ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	-	-	-	30,104	-	30,104	
សិរីធានធនសំរាប់បន្ថយហានិភ័យប្រាក់ចំណេញ	-	-	-	-	-	-	-	-	916	-	916	
សរុបទ្រព្យអកម្មហិរញ្ញវត្ថុ	1,995,565	2,005,000	14,000	681,237	-	-	-	-	31,020	-	4,726,822	
សរុបចន្លោះប្រែប្រួលនៃការប្រាក់	1,004,435	(1,005,000)	5,716,430	933,478	1,602,102	1,980,000	1,980,000	1,980,000	2,993,667	-	13,225,112	

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

ការវិភាគរំញ័រច្រើនថ្ងៃផ្សារសំរាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ធនាគារមិនបានកត់ត្រាទ្រព្យអកម្មហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ តាមតម្លៃទីផ្សារដោយភាពលំអៀង ត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលនោះទេ ហើយធនាគារក៏មិនមានឧបករណ៍ហិរញ្ញវត្ថុនាចុងកាលបរិច្ឆេទនោះដែរ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទពុំមានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ។

ការវិភាគរំញ័រច្រើនថ្ងៃលំហូរសាច់ប្រាក់សំរាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ធនាគារពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសារវន្តនោះទេ។ ដូច្នេះការវិភាគរំញ័រច្រើនថ្ងៃលំហូរសាច់ប្រាក់សំរាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរមិនត្រូវបានបង្ហាញឡើយ។

ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួលទាក់ទងនឹងលទ្ធភាពរក្សាសាច់ប្រាក់ងាយស្រួលឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់សងនូវតម្លៃសមហេតុផលមួយ។

បន្ថែមពីលើការអនុវត្តយ៉ាងពេញលេញតាមតម្រូវការនៃសាច់ប្រាក់ ងាយស្រួលអ្នកគ្រប់គ្រងធនាគារបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើលំហូរសាច់ប្រាក់ចេញចូល ហើយនិងភាពចន្លោះនៃអាយុកាលតាមរយៈរបាយការណ៍តាមពេលកំណត់។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជនត្រូវបានត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវដើម្បីកំណត់ឱ្យច្បាស់នូវទ្រព្យសកម្ម ជាសាច់ប្រាក់ងាយស្រួលឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ ប្រសិនបើមាននៅពេលដែលដល់កំណត់សង។

តារាងខាងក្រោមនេះផ្តល់ជូននូវការវិភាគមួយនៅលើទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារទាក់ទងនឹងការបែងចែកកាលកំណត់ដោយផ្អែកលើរយៈពេលនៅសល់សំរាប់ការទូទាត់សង។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨	មិនលើស ពី ១ខែ ពាន់ ដុល្លារអាមេរិក	ចន្លោះពី ១ខែ-៣ខែ ពាន់ ដុល្លារអាមេរិក	ចន្លោះពី ៣ខែ-១ឆ្នាំ ពាន់ ដុល្លារអាមេរិក	ចន្លោះពី ១ឆ្នាំ-៥ឆ្នាំ ពាន់ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ពាន់ ដុល្លារអាមេរិក	មិនកំណត់ ពាន់ ដុល្លារអាមេរិក	សរុប ពាន់ ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសមតុល្យ ធនាគារ	2,923,935	-	-	-	-	-	2,923,935
ប្រាក់បញ្ញើ និងប្រាក់ កំណត់នៅធនាគារនានា	3,000,000	1,000,000	3,605,430	-	-	-	7,605,430
ឥណទាន និងបុរេប្រទាន							
- ដំណើរការ	-	-	3,739,715	1,602,102	-	-	5,341,817
- សិរិធានធនទូទៅ	-	-	-	-	-	(53,418)	(53,418)
ទ្រព្យសកម្មផ្សេងៗ	-	-	40,695	113,475	-	-	154,170
ប្រាក់បញ្ញើតាមច្បាប់	-	-	-	-	-	1,980,000	1,980,00
	<u>5,923,935</u>	<u>1,000,000</u>	<u>7,385,840</u>	<u>1,715,577</u>	<u>-</u>	<u>1,926,582</u>	<u>17,951,934</u>
ទ្រព្យអកម្មហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	-	5,000	14,000	681,237	-	-	700,237
ប្រាក់បញ្ញើរបស់ធនាគារ	1,995,565	2,000,000	-	-	-	-	3,995,565
ទ្រព្យអកម្មផ្សេងៗ	26,789	-	3,315	-	-	-	30,104
សិរិធានធនសំរាប់ពន្ធ លើប្រាក់ចំណេញ	916	-	-	-	-	-	916
	<u>2,023,270</u>	<u>2,005,000</u>	<u>17,315</u>	<u>681,237</u>	<u>-</u>	<u>-</u>	<u>4,726,822</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨

ង) ការគ្រប់គ្រងដើមទុន

- i. ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធរបង្កើត និងត្រួតពិនិត្យនូវបទបញ្ជាគ្លីនិក និងតំរូវការដើមទុនរបស់ធនាគារជាមួយ។

គោលនយោបាយរបស់ធនាគារគឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភ ម្ចាស់ហ៊ុនក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការដើម្បីធានាឱ្យបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បំរុងកំរិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ធនាគារបានអនុលោមទៅតាមតំរូវការដើមទុនដែលបានកំណត់ដោយច្បាប់នៅក្នុងការិយបរិច្ឆេទ។

- ii. ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

២៦. តម្លៃទីផ្សារនៃទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុ

តម្លៃទីផ្សារនៃទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុកត់ត្រានៅតារាងតុល្យការនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

ធនាគារភ្នំពេញពាណិជ្ជ សន្យានាំមកនូវពន្លឺដ៏ត្រចះត្រចង់ ដល់ប្រទេសកម្ពុជា

ប្រជាជនកម្ពុជាអាចសម្លឹងឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ប្រកបដោយមោទនភាពដែលមានតាំងតែពីសម័យអាណាចក្រអង្គរ។

ធនាគារភ្នំពេញពាណិជ្ជ បំពាក់ទៅដោយចំណេះដឹងខាងផ្នែកប្រព័ន្ធវិទ្យាសាស្ត្រហិរញ្ញវត្ថុជាអាជីព និងធ្វើអោយទ្រព្យសកម្មទាំងឡាយរបស់អតិថិជនទទួលបាននូវភាពរីកដុះដាលប្រកបដោយប្រសិទ្ធភាពខ្ពស់។

រាល់ទ្រព្យសកម្មទាំងឡាយដែលជាទំនុកចិត្តរបស់អតិថិជនគឺជាមូលនិធិរបស់កម្ពុជា ហើយដែលតាមរយៈនេះធនាគារភ្នំពេញពាណិជ្ជ នឹងធ្វើអោយកម្ពុជាទទួលបាននូវផ្លែផ្កាក្នុងរាជធានីភ្នំពេញចិត្ត។

យើងនឹងផ្តល់ជូនអតិថិជនទាំងឡាយរបស់យើងនូវផលជាវិជ្ជមានដែលមិនធ្លាប់មានពីមុនមក ហើយក៏ជាចំណែកមួយនៃការសន្យាធ្វើអោយកម្ពុជាទទួលបាននូវមុខមាត់ថ្មី។



ធនាគារសញ្ញាប័ណ្ណ
យុទ្ធសាស្ត្រ





ធនាគារភ្នំពេញពាណិជ្ជ

ក្រុមហ៊ុន **SBI**



ធនាគារដែលបង្កើតអនាគតត្រចះត្រចង់នៃកម្ពុជា



ធនាគារភ្នំពេញពាណិជ្ជ

៧៦៧-៧៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ : (855) 23 999500, ហ្វាក៖ : (855) 23 999508

E-mail : service@ppcb.com.kh Website : www.ppcb.com.kh